



សហព័ន្ធកីឡាអត្តពលកម្មវៀតណាម

2024 VIETTEL ម៉ារ៉ាតុងហាណូយ - បទបញ្ជារបស់វៀតណាម

I. គោលបំណង

- ដើម្បីបង្កើតបរិយាកាសដែលមានសុខភាពល្អ និងស្ថាបនាដែលរួមចំណែកដល់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃការរត់ជាកីឡានៅក្នុងសហគមន៍ និងដល់មិត្តភក្តិអន្តរជាតិ ក្នុងការគាំទ្រដល់ទិវាអូឡាំពិកសម្រាប់សុខភាពសាធារណៈ។ លើសពីនេះទៀត ដើម្បីផ្សព្វផ្សាយ ណែនាំ និងអភិវឌ្ឍទេសចរណ៍ក្នុងស្រុក តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ព្រឹត្តិការណ៍.
- ពង្រឹងសាមគ្គីភាព និងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសក្នុងតំបន់.

II. ម៉ោង និងទីតាំង

- កាលបរិច្ឆេទ: ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤
- ទីតាំង: ហាណូយ ប្រទេសវៀតណាម

III. ប្រភេទការប្រកួតប្រជែង

A – ប្រភេទ ELITE

1. តម្រូវការអាយុ

- ចម្ងាយ 5km និង 10km: មិនកំណត់អាយុ។ ទោះជាយ៉ាងណាក៏ដោយ អត្តពលិកដែលមានអាយុក្រោម 18 ឆ្នាំត្រូវតែមានអាណាព្យាបាល ដែលត្រូវបានបញ្ជាក់ដោយទម្រង់បែបបទលើកលែងការទទួលខុសត្រូវដែលចេញដោយគណៈកម្មាធិការរៀបចំ (OC)។
- ចំងាយពាក់កណ្តាលម៉ារ៉ាតុង និងម៉ារ៉ាតុង: អត្តពលិកត្រូវមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ (កើតក្នុងឆ្នាំ 2008 ឬមុននេះ)។ អត្តពលិកអាយុក្រោម 18 ឆ្នាំ (អាយុ 16 ឆ្នាំ និង 17 ឆ្នាំ) ត្រូវតែមានអាណាព្យាបាល ដែលបញ្ជាក់ដោយទម្រង់បែបបទលើកលែងការទទួលខុសត្រូវដែលចេញដោយ OC ។

2. សិទ្ធិទទួលបានអ្នកចូលរួម

- បើសម្រាប់អត្តពលិកមកពីក្រុមអន្តរជាតិដែលបានអញ្ជើញដោយ OC; សមាជិកនៃក្រុមជម្រើសជាតិវៀតណាម; អត្តពលិកដែលបានបញ្ចប់ថ្នាក់ I ឬខ្ពស់ជាងនេះក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ (2022, 2023, និង 2024);
- សមាជិកនៃក្រុមអត្តពលិកជាតិក្នុងរយៈពេល 4 ឆ្នាំចុងក្រោយ (2021, 2022, 2023, និង 2024);
- អត្តពលិកដែលបានបំពេញតាមស្តង់ដារតម្រូវ និងស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានកីឡាក្នុងស្រុក ឬថ្នាក់ជាតិ ដោយបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ និងអត្តពលិកឥស្សរជនមកពីប្រទេសឥណ្ឌូចិនទាំងបី (វៀតណាម ឡាវ កម្ពុជា) ដែលបានទទួលលទ្ធផលជម្រុះក្នុងការប្រកួតដែលទទួលស្គាល់ ចុះឈ្មោះសម្រាប់ប្រភេទកម្រិតខ្ពស់ និងទទួលបានការអញ្ជើញជាផ្លូវការពីសហព័ន្ធ។
- ស្តង់ដារគុណវុឌ្ឍិសម្រាប់ប្រភេទកម្រិតខ្ពស់: ព្រឹត្តិការណ៍ បុរស ស្ត្រី

ម៉ារ៉ាតុង 2:40:00 3:20:00
ពាក់កណ្តាលម៉ារ៉ាតុង 1:15:00 1:30:00

3. ព្រឹត្តិការណ៍ប្រកួតប្រជែង

3.1 ព្រឹត្តិការណ៍ប្រកួតប្រជែង

- បុរស៖ ម៉ារ៉ាតុង ពាក់កណ្តាលម៉ារ៉ាតុង ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ
- នារី៖ ម៉ារ៉ាតុង ពាក់កណ្តាលម៉ារ៉ាតុង ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ

3.2 ធម្មជាតិ៖ ការប្រកួតប្រជែងបុគ្គល

3.3 ចំណាត់ថ្នាក់

ចំណាត់ថ្នាក់អត្តពលិកត្រូវបានកំណត់ដោយទីតាំងបញ្ចប់ជាក់ស្តែងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នីមួយៗ។

អ្នកបញ្ចប់កំពូលទាំងបីនៅក្នុងព្រឹត្តិការណ៍នីមួយៗត្រូវបានចាត់ថ្នាក់ដោយផ្អែកលើពេលវេលាកាំភ្លើង។ មុខតំណែងជាបន្តបន្ទាប់ទាំងអស់ត្រូវបានកំណត់ដោយពេលវេលាបន្ទះឈីប។

B – មិនមែន - ប្រភេទវជន

1. តម្រូវការអាយុ

- ចម្ងាយ 5km និង 10km: មិនកំណត់អាយុ។ ទោះជាយ៉ាងណាក៏ដោយ អត្តពលិកដែលមានអាយុក្រោម 18 ឆ្នាំត្រូវតែមានអាណាព្យាបាលដែលត្រូវបានបញ្ជាក់ដោយទម្រង់បែបបទលើកលែងការទទួលខុសត្រូវដែលចេញដោយគណៈកម្មាធិការរៀបចំ (OC)។
- ចំងាយពាក់កណ្តាលម៉ារ៉ាតុង និងម៉ារ៉ាតុង៖ អត្តពលិកត្រូវមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ (កើតក្នុងឆ្នាំ 2008 ឬមុននេះ)។ អត្តពលិកអាយុក្រោម 18 ឆ្នាំ (អាយុ 16 ឆ្នាំ និង 17 ឆ្នាំ) ត្រូវតែមានអាណាព្យាបាលដែលបញ្ជាក់ដោយទម្រង់បែបបទលើកលែងការទទួលខុសត្រូវដែលចេញដោយ OC ។

2. សិទ្ធិទទួលបានអ្នកចូលរួម

បុគ្គលទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក អាចចូលរួមក្នុងព្រឹត្តិការណ៍នេះ ដរាបណាពួកគេបំពេញតាមលក្ខខណ្ឌអាយុ និងសុខភាព និងគោរពតាមបទប្បញ្ញត្តិនៃព្រឹត្តិការណ៍។ ទោះជាយ៉ាងណាក៏ដោយ អត្តពលិកដែលត្រូវបានចាត់ថ្នាក់ក្រោមផ្នែកទី 2 នៃប្រភេទ Elite មិនមានសិទ្ធិចូលរួមក្នុងប្រភេទ Non-Elite.

3. លក្ខណៈនៃការប្រកួតប្រជែង៖ បុគ្គល ក្តីប និងក្រុម

3.1 វិញ្ញាសាបុគ្គល៖ ការប្រកួតត្រូវបានប្រារព្ធឡើងសម្រាប់ពានរង្វាន់បុគ្គលលើវិញ្ញាសាចំនួន ៨ សម្រាប់បុរស និងស្ត្រី៖ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ហាលម៉ារ៉ាតុង និងម៉ារ៉ាតុង។

សម្រាប់ Half Marathon និង Marathon

ការប្រកួតប្រជែងត្រូវបានបែងចែកបន្ថែមទៀតជាបួនក្រុមអាយុ (ការកំណត់អាយុដោយផ្អែកលើឆ្នាំកំណើត)៖

អាយុ 16 ទៅ 25 ឆ្នាំ (កើតពី 1999 ដល់ 2008)

អាយុ 26 ទៅ 35 ឆ្នាំ (កើតពី 1989 ដល់ 1998)

អាយុ 36 ទៅ 45 ឆ្នាំ (កើតពី 1979 ដល់ 1988)

អាយុ 46 ឆ្នាំឡើងទៅ (កើតក្នុងឆ្នាំ 1978 ឬមុននេះ)

3.2 ក្តីប៖ ក្តីប Viettel Marathon Diamond និងក្តីប Viettel Marathon Golden គ្មានដែនកំណត់លើចំនួនអត្តពលិក ឬព្រឹត្តិការណ៍ដែលចូលរួម។

3.3 ក្រុម៖ (ក្រុម Viettel Marathon Golden Team)

អាចអនុវត្តបានសម្រាប់តែចម្ងាយម៉ារ៉ាតុងប៉ុណ្ណោះ៖ ក្រុមនីមួយៗមានសមាជិក 6 នាក់ ដោយមានអត្តពលិកស្រីយ៉ាងតិច 3 នាក់ ។

ចំណាំ៖ ពេលវេលាកាត់សម្រាប់ចម្ងាយនីមួយៗមានដូចខាងក្រោម៖ ម៉ារ៉ាតុង - ៦ ម៉ោង ៣០ នាទី ហាលម៉ារ៉ាតុង - ៣ ម៉ោង ៣០ នាទី ១០ គីឡូម៉ែត្រ - ២ ម៉ោង និង ៥ គីឡូម៉ែត្រ - ១ ម៉ោង (វាស់ពីម៉ោងចាប់ផ្តើមនៃចម្ងាយរៀងៗខ្លួន) .

អត្តពលិកដែលលើសពីដែនកំណត់ទាំងនេះនឹងមិនត្រូវបានទទួលស្គាល់លទ្ធផលរបស់ពួកគេទេ ហើយ OC នឹងមិនទទួលខុសត្រូវចំពោះអត្តពលិកលើសពីម៉ោងកាត់នោះទេ។ OC នឹងផ្តល់បទប្បញ្ញត្តិលម្អិតទាក់ទងនឹង COT (Cut Off Times) តាមបណ្តោយផ្លូវសម្រាប់ចម្ងាយនីមួយៗ។ ស្ថានីយ៍ទឹក ជំនួយផ្នែកវេជ្ជសាស្ត្រ និងសេវាផ្សេងទៀតក្នុងវគ្គសិក្សានឹងឈប់ដំណើរការនៅពេលដល់ម៉ោងកាត់ផ្តាច់។

4. ចំណាត់ថ្នាក់

- 4.1 បុគ្គល:
- សម្រាប់អត្តពលិករត់ម៉ារ៉ាតុង និងពាក់កណ្តាលម៉ារ៉ាតុង ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបី (រួមទាំងអត្តពលិកទាំងអស់ និងមិនមែនឥស្សរជន) លទ្ធផលគឺផ្អែកលើពេលវេលាកាំភ្លើង។ អត្តពលិកដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ឬលើសពីនេះនឹងមានលទ្ធផលគណនាដោយផ្អែកលើពេលវេលានៃបន្ទះឈើ។
 - សម្រាប់អ្នករត់ចម្ងាយ 10 គីឡូម៉ែត្រ និង 5 គីឡូម៉ែត្រដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 5 (រួមទាំងអត្តពលិកទាំងអស់ និងកីឡាករស្ម័គ្រចិត្ត) លទ្ធផលគឺផ្អែកលើពេលវេលាកាំភ្លើង។ អ្នករត់ប្រណាំងដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខប្រាំមួយឬលើសពីនេះនឹងមានលទ្ធផលគណនាដោយផ្អែកលើពេលវេលានៃបន្ទះឈើ។

- 4.2 ក្លឹប:
- ក្លឹប (ក្លឹប Viettel Marathon Diamond និង Viettel Marathon Golden Club)៖ ក្លឹបដែលមានចម្ងាយសរុបច្រើនជាងដែលបញ្ចប់ដោយសមាជិករបស់ខ្លួននឹងត្រូវបានដាក់ចំណាត់ថ្នាក់ខ្ពស់ជាង ដោយគិតគូរពីចម្ងាយទាំងអស់ (គិតតែប្រសិនបើអត្តពលិកបញ្ចប់ការប្រណាំងពេញចម្ងាយ)។ ប្រសិនបើក្លឹបមានចម្ងាយសរុបដូចគ្នាបានបញ្ចប់ចំណាត់ថ្នាក់នឹងត្រូវបានកំណត់ដោយចម្ងាយដែលសម្រេចបានតាមលំដាប់ដូចខាងក្រោម៖ ម៉ារ៉ាតុង ពាក់កណ្តាលម៉ារ៉ាតុង 10 គីឡូម៉ែត្រ និង 5 គីឡូម៉ែត្រ។ ក្លឹបដែលមានចម្ងាយស្មើគ្នាប្រភេទនីមួយៗនឹងត្រូវបានដាក់ចំណាត់ថ្នាក់ខ្ពស់ជាង។
 - ក្លឹបនីមួយៗអាចចុះឈ្មោះក្រុមជាច្រើន។
 - សម្រាប់ព្រឹត្តិការណ៍ក្លឹប ការចុះឈ្មោះត្រូវតែបញ្ចប់នៅពេលទិញប៊ិប៊ី។
 - អត្តពលិកនឹងត្រូវបានពិចារណាសម្រាប់ទាំងចំណាត់ថ្នាក់បុគ្គល និងក្លឹប.

- 4.3 ក្រុម:
- លទ្ធផលរបស់ក្រុមមួយនឹងជាពេលវេលាប្រកួតប្រជែងជាក់ស្តែងសរុបរបស់សមាជិករបស់ខ្លួន (ក្រុមនីមួយៗត្រូវមានអត្តពលិកស្រីយ៉ាងតិចបីនាក់)។ ក្រុមដែលមានពេលសរុបតិចនឹងមានចំណាត់ថ្នាក់ខ្ពស់ជាងនេះ (ដោយប្រើពេលវេលាបន្ទះឈើ)។ ប្រសិនបើក្រុមមានពេលវេលាសរុបស្មើគ្នា នោះការសម្តែងរបស់អត្តពលិកស្រីល្អបំផុតនឹងត្រូវបានពិចារណា។ ក្រុមដែលមានទម្រង់លេងល្អជាងដោយអត្តពលិកនារីរបស់ខ្លួននឹងមានចំណាត់ថ្នាក់ខ្ពស់ជាង។
 - សម្រាប់ព្រឹត្តិការណ៍ក្រុម ការចុះឈ្មោះត្រូវតែបញ្ចប់នៅពេលទិញប៊ិប៊ី។ ក្រុមត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះអត្តពលិកជំនួសគ្នានៃដែនកំណត់។ ក្រុមនីមួយៗអាចផ្លាស់ប្តូរអត្តពលិកបុរស និងនារីម្នាក់រហូតដល់ម្នាក់។ ការផ្លាស់ប្តូរត្រូវតែរាយការណ៍ទៅអ្នករៀបចំយ៉ាងហោចណាស់ 10 ថ្ងៃមុនពេលចាប់ផ្តើមព្រឹត្តិការណ៍។
 - ក្លឹបនីមួយៗអាចចុះឈ្មោះក្រុមជាច្រើន។
 - អត្តពលិកនឹងត្រូវបានពិចារណាសម្រាប់ទាំងចំណាត់ថ្នាក់បុគ្គល និងក្រុម.

5. ពេលវេលាចាប់ផ្តើម & ពេលវេលាកាត់

ចម្ងាយ	ដល់ពេលចូលតំបន់ចាប់ផ្តើម	ពេលវេលាចាប់ផ្តើម	ពេលវេលាកាត់ផ្តាច់ (COT)
--------	-------------------------	------------------	-------------------------

	(៣០ នាទីមុនម៉ោងចាប់ផ្តើម)		
Marathon	3:30	4:00	៦ ម៉ោង ៣០ នាទី។
Half Marathon	4:00	4:30	៣ ម៉ោង ៣០ នាទី។
10 km	5:30	6:00	2 ម៉ោង។
5 km	6:30	7:00	1 ម៉ោង។

5.1 ពេលវេលាកាត់ផ្តាច់ (COT) នឹងត្រូវបានអនុវត្តសម្រាប់ទាំងចម្ងាយម៉ារ៉ាតុង និងពាក់កណ្តាលម៉ារ៉ាតុង។

5.2 សម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ពាក់កណ្តាលម៉ារ៉ាតុង និង 10km អ្នករៀបចំនឹងផ្តល់ពេលវេលាកំណត់បន្ទះឈើបេឡាទីត្រូនិចសម្រាប់ការថតលទ្ធផល។ អគ្គពលិកមានទំនួលខុសត្រូវចំពោះការគ្រប់គ្រងត្រឹមត្រូវនៃពេលវេលាបន្ទះឈើរបស់ពួកគេ ដើម្បីធានាថាលទ្ធផលរបស់ពួកគេត្រូវបានកត់ត្រាទុក។ អ្នករៀបចំនឹងមិនទទួលខុសត្រូវចំពោះភាពមិនត្រឹមត្រូវណាមួយក្នុងការកត់ត្រាលទ្ធផលដោយសារតែការខូចខាតដល់ឧបករណ៍កំណត់ពេលវេលាបន្ទះឈើបេឡាទីត្រូនិច ឬបន្ទាប់ពីវាត្រូវបានចេញឱ្យអគ្គពលិក ឬតំណាងរបស់ពួកគេ។

5.3 ដែនកំណត់ពេលវេលា (COT)

ដែលបានបញ្ជាក់សម្រាប់ចម្ងាយនីមួយៗត្រូវតែប្រកាន់ខ្ជាប់។ អគ្គពលិកដែលមិនបានបំពេញចម្ងាយរបស់ពួកគេក្នុងរយៈពេលកំណត់ត្រូវតែចាកចេញពីវគ្គ ឬពួកគេអាចបន្តនៅលើចិញ្ចើមផ្លូវដើម្បីបញ្ចប់ការប្រណាំង ប៉ុន្តែលទ្ធផលរបស់ពួកគេនឹងមិនត្រូវបានចាត់ទុកថាពេញលេញនោះទេ។ នៅពេលរត់លើចិញ្ចើមផ្លូវ អគ្គពលិកត្រូវគោរពច្បាប់ចរាចរណ៍ថ្មីរឿងទី១ ស្ថានីយ៍ទឹក និងជំនួយផ្នែកវេជ្ជសាស្ត្រនៅតាមបណ្តោយវគ្គសិក្សានឹងបិទនៅពេលដែលពេលវេលាកំណត់ផុតកំណត់។

5.4 ពេលវេលាផ្លូវការសម្រាប់អ្នកចូលរួមទាំងអស់ (មិនរាប់បញ្ចូលចម្ងាយ 5 គីឡូម៉ែត្រ)

នឹងត្រូវបានគណនាដោយប្រើឧបករណ៍កំណត់ពេលវេលាអេឡិចត្រូនិក (Chip timing) ចាប់ពីពេលដែលអ្នកចូលរួមឆ្លងកាត់បន្ទាត់ចាប់ផ្តើមរហូតដល់ពេលដែលពួកគេឆ្លងកាត់បន្ទាត់បញ្ចប់។ អ្នកចូលរួមត្រូវតែពាក់ឧបករណ៍កំណត់ពេលវេលានៃបន្ទះឈើ— ត្រូវបានចាត់តាំងជាលក្ខណៈបុគ្គល និងបានជួសជុលទៅលេខ BIB— ពេញមួយវគ្គ ដើម្បីធានាបាននូវការកត់ត្រាត្រឹមត្រូវនៃពេលវេលាបញ្ចប់ជាផ្លូវការ។ ពេលវេលានឹងត្រូវបានបង្កើតរហូតដល់វិនាទីជិតបំផុត។

5.5 ចាប់ផ្តើមនីតិវិធី៖

អ្នកចូលរួមត្រូវតែចុះឈ្មោះដំណើរការដែលសម្រេចបានល្អបំផុតរបស់ពួកគេ។ ដោយផ្អែកលើនេះ អ្នករៀបចំនឹងរៀបចំលំដាប់ចាប់ផ្តើមឱ្យបានត្រឹមត្រូវ ស្របតាមការអនុវត្តការប្រណាំងអន្តរជាតិ។ អ្នកចូលរួមដែលមិនបានចុះឈ្មោះការសម្តែងនឹងត្រូវបានដាក់នៅក្នុងរលកចាប់ផ្តើមចុងក្រោយ។ អ្នកចូលរួមត្រូវបានតម្រូវឱ្យចូលទៅក្នុងតំបន់ចាប់ផ្តើមដែលបានកំណត់របស់ពួកគេតាមរយៈចំណុចចូលដែលបានកំណត់។ ការខកខានក្នុងការប្រកាន់ខ្ជាប់នូវការរៀបចំចាប់ផ្តើមដែលបានកំណត់នឹងនាំឱ្យមានការដកសិទ្ធិ។

5.6 ការបញ្ចប់៖

ការដាក់ក្នុងការប្រកួតនីមួយៗត្រូវបានកំណត់ដោយចំណាត់ថ្នាក់ពិតប្រាកដនៃអ្នកចូលរួម នៅពេលដែលពួកគេឆ្លងកាត់យន្តហោះផ្តេករបស់បន្ទាត់បញ្ចប់។

6. រង្វាន់

6.1 អ្នកបញ្ចប់ការប្រកួតកំពូលក្នុងម៉ារ៉ាតុង ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ 10 គីឡូម៉ែត្រ និង 5 គីឡូម៉ែត្រ (យោងទៅតាមរចនាសម្ព័ន្ធរង្វាន់) នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ រង្វាន់ និង/ឬសេវាកម្មផ្សេងទៀត (ប្រសិនបើមាន)។ រង្វាន់ជាសាច់ប្រាក់នឹងត្រូវបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន តាមច្បាប់ពន្ធរៀកណាម។

រដ្ឋានក្នុងទម្រង់ជាន់និញ ឬប័ណ្ណ/ប័ណ្ណដែលស្មើនឹងតម្លៃសាច់ប្រាក់ មិនអាចបំប្លែងទៅជាសាច់ប្រាក់បានទេ។

6.2 ប្រភេទរដ្ឋានលម្អិតអាចរកបាននៅទីនេះ។

6.3 អ្នករៀបចំរក្សាសិទ្ធិក្នុងការលុបចោលលទ្ធផលនៃអត្តពលិកដែលទទួលបានរដ្ឋានណាមួយ ដែលបានរកឃើញថាបំពាននឹងច្បាប់នៃការប្រកួត។

6.4 រាល់សំណួរ ឬការត្រួតត្រាទាក់ទងនឹងរដ្ឋានត្រូវតែដាក់ជូនអ្នករៀបចំក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការប្រកាសរដ្ឋាន។

ពាក្យបណ្តឹងអំពីលទ្ធផលប្រកួតប្រជែងត្រូវតែដាក់ជូនក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការបញ្ចប់នៃព្រឹត្តិការណ៍។

សម្រាប់ពាក្យបណ្តឹងដែលបានដាក់ជូននៅពេលក្រោយ

អ្នករៀបចំរក្សាសិទ្ធិក្នុងការត្រួតពិនិត្យ

និងសម្រេចដោយផ្អែកលើភាពធ្ងន់ធ្ងរនៃការរំលោភបំពាន។

6.5 ដើម្បីទាមទាររដ្ឋានរបស់ពួកគេ អ្នកឈ្នះរដ្ឋានត្រូវតែបំពេញបែបបទដូចខាងក្រោម៖ បំពេញទម្រង់ទាមទាររដ្ឋាន

ផ្តល់ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនរបស់ពួកគេដល់អ្នករៀបចំ ការខកខានក្នុងការផ្តល់ឯកសារដែលត្រូវការអាចបណ្តាលឱ្យអ្នករៀបចំការបដិសេធមិនផ្តល់ រដ្ឋានរហូតដល់ឯកសារចាំបាច់ត្រូវបានដាក់ជូន។

6.6 អ្នករៀបចំនឹងដំណើរការការទូទាត់រដ្ឋានក្នុងរយៈពេល 45

ថ្ងៃបន្ទាប់ពីទទួលបានឯកសារពេញលេញពីអត្តពលិកដូចដែលបានបញ្ជាក់នៅក្នុងផ្នែក 6.5 ។

6.7 ថ្ងៃផុតកំណត់សម្រាប់ការទទួលរដ្ឋានគឺរហូតដល់ 45

ថ្ងៃចាប់ពីថ្ងៃប្រកាសលទ្ធផលដោយអ្នករៀបចំ។

ប្រសិនបើអត្តពលិកមិនសហការក្នុងការផ្តល់ឯកសារចាំបាច់ក្នុងរយៈពេលដែលបានកំណត់ នោះ អ្នករៀបចំអាចបដិសេធមិនផ្តល់រដ្ឋាន។

7. លក្ខខណ្ឌនៃការចុះឈ្មោះ និងការបញ្ជាក់

7.1. អត្តពលិកបរទេសត្រូវចុះឈ្មោះតាមអ៊ិនធឺណិតតាមរយៈគេហទំព័ររបស់ព្រឹត្តិការណ៍។ ប្រសិនបើអត្តពលិកជួបប្រទះការលំបាក

ឬបញ្ហាបច្ចេកទេសជាមួយនឹងការចុះឈ្មោះតាមអ៊ិនធឺណិត

អ្នករៀបចំព្រឹត្តិការណ៍នឹងផ្តល់ជំនួយតាមរយៈការចុះឈ្មោះ និងវិធីបង់ប្រាក់ជំនួស.

7.2. អត្តពលិកដែលចុះឈ្មោះពីរដងសម្រាប់ព្រឹត្តិការណ៍ដូចគ្នា ប្រើឈ្មោះតែងក្លាយ ឬផ្តល់ព័ត៌មានមិនពិត ដូចជាថ្ងៃខែឆ្នាំកំណើត ភេទ ឬរូបភាពមិនត្រឹមត្រូវ នឹងត្រូវចាត់ទុកថាមិនមានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍នេះ.

7.3. អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង រត់ពាក់កណ្តាលម៉ារ៉ាតុង និងចម្ងាយ 10 គីឡូម៉ែត្រ នឹងទទួលបានឧបករណ៍ប្រណាំងរួមមាន៖ លេខ BIB បន្ទះឈើបក់ណត់ពេលវេលា អាវយឺត កាបូប និងសម្ភារៈណែនាំ។

7.4. អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយ 5 គីឡូម៉ែត្រ នឹងទទួលបានកញ្ចប់ Race រួមមាន លេខ BIB អាវយឺត កាបូប និងសម្ភារៈណែនាំ។

7.5 អត្តពលិកត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងការធានាថាពួកគេមានការអនុញ្ញាតជាចាំ បាច់ រួមទាំងការយល់ព្រមពីមាតាបិតា ក្នុងករណីដែលអាចអនុវត្តបាន ដើម្បីចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍នេះ និងបំពេញតម្រូវការចុះឈ្មោះដែលពាក់ព័ន្ធ ដូចជាការប្រើប្រាស់ប័ណ្ណឥណទាន ឬឥណទានសម្រាប់ការទូទាត់។

នៅថ្ងៃប្រណាំង អត្តពលិកដែលមានអាយុពី 16 ដល់ 18 ឆ្នាំអាចប្រកួតបាន លុះត្រាតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់។ ប្រសិនបើអត្តពលិកមិនទាន់គ្រប់អាយុ អាណាព្យាបាលស្របច្បាប់របស់ពួកគេត្រូវតែចុះហត្ថលេខាលើការលើកលែង ហើយទទួលខុសត្រូវទាំងស្រុងចំពោះសុវត្ថិភាព និងហានិភ័យដែលទាក់ទងនឹងអ្នកចូលរួម។

7.6. ប្រសិនបើបុគ្គលម្នាក់កំពុងចុះឈ្មោះ និង/ឬប្រមូល Race Kit ក្នុងនាមបុគ្គល ឬក្រុមផ្សេងទៀត ពួកគេត្រូវតែបញ្ជាក់ថា ពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើដូច្នោះ។ ការចុះឈ្មោះតាមរយៈអ្នកតំណាង ឬប្រកស៊ីគីស្ថិតនៅក្រោមបទប្បញ្ញត្តិទាំងអស់នៃលក្ខខណ្ឌទាំងនេះ ដូចជាបានធ្វើដោយផ្ទាល់។

7.7 នៅពេលដែលអត្តពលិកបានដាក់ទម្រង់ចុះឈ្មោះ និងការបង់ប្រាក់របស់ពួកគេ ថ្លៃចុះឈ្មោះនឹងមិនត្រូវបានបង្វិលសងវិញក្នុងកាលៈទេសៈណាក៏ដោយ។

អ្នកចូលរួមមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួន ឬផ្ទេរសិទ្ធិចូលរួមរបស់ពួកគេទៅឱ្យភាគីទីបីបន្ទាប់ពីការចុះឈ្មោះ និងការទូទាត់។

7.8 ការផ្លាស់ប្តូរទៅចម្ងាយការប្រណាំងត្រូវបានអនុញ្ញាតប្រសិនបើមានការស្នើសុំមុនថ្ងៃកំណត់ដែលបានបញ្ជាក់។ អត្តពលិកត្រូវបង់ថ្លៃចុះឈ្មោះខុសគ្នា

ប្រសិនបើចម្ងាយថ្មីមានតម្លៃខ្ពស់ជាងដើម អតិរេកណាមួយពីថ្លៃសេវាទាបនឹងមិនត្រូវបានបង្វិលសងវិញទេ។

7.9. ក្នុងករណីដែលអត្តពលិកបានបង់ប្រាក់លើសថ្លៃចុះឈ្មោះ អ្នករៀបចំនឹងសងប្រាក់លើសតាមរយៈប្រព័ន្ធទូទាត់តាមអ៊ិនធឺណិត។

7.10. អ្នករៀបចំមិនទទួលខុសត្រូវចំពោះការយឺតយ៉ាវក្នុងដំណើរការចុះឈ្មោះ ដោយសារបញ្ហាការភ្ជាប់អ៊ិនធឺណិត ឬកំហុសក្នុងដំណើរការទូទាត់ភាគីទីបី។

ការចុះឈ្មោះត្រូវបានចាត់ទុកថាមានសុពលភាពតែប៉ុណ្ណោះដោយផ្អែកលើត្រាពេលវេលានៃការទូទាត់នៅក្នុងគណនីរបស់អ្នករៀបចំ។

8. ការអនុលោមតាមច្បាប់ សុវត្ថិភាព និងបទប្បញ្ញត្តិ

8.1 អត្តពលិកយល់ព្រមប្រកាន់ខ្ជាប់នូវរាល់បទប្បញ្ញត្តិច្បាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

8.2. អត្តពលិកត្រូវតែគោរពតាមបទប្បញ្ញត្តិកីឡា

និងជៀសវាងការប្រើប្រាស់សារធាតុពង្រឹងសមត្ថភាព។

អ្នករៀបចំរក្សាសិទ្ធិក្នុងការស្នើសុំគំរូទឹកនោមពីអត្តពលិកដែលឈ្នះរង្វាន់សម្រាប់ការធ្វើតេស្តសារធាតុញៀន ប្រសិនបើមានការសង្ស័យថាមានសារធាតុញៀន។

អត្តពលិកត្រូវផ្តល់គំរូទឹកនោមតាមការស្នើសុំ។

8.3. តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ

អត្តពលិកបញ្ជាក់ថាពួកគេមានសមត្ថភាពរាងកាយគ្រប់គ្រាន់ក្នុងការបំពេញចម្ងាយដែលបានចុះបញ្ជីក្នុងរយៈពេលដែលត្រូវការ និងយល់ពីដែនកំណត់សុខភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេទទួលស្គាល់ថាពេលណាត្រូវបញ្ឈប់សកម្មភាពរាងកាយដើម្បីការពាររបួស។

8.4. ប្រសិនបើអត្តពលិកមិនអាចបញ្ចប់ការប្រណាំងក្នុងរយៈពេលកំណត់នោះ ពួកគេអាចនឹងត្រូវបានណែនាំឱ្យឈប់រត់

ហើយនឹងមិនមានសិទ្ធិទទួលបានសំណងណាមួយឡើយ រួមទាំងទម្រង់ហិរញ្ញវត្ថុ ឬទម្រង់ផ្សេងទៀតនៃសំណង។

8.5. អត្តពលិកយល់ និងទទួលយកហានិភ័យទាំងអស់ដែលទាក់ទងនឹងការរត់ម៉ារ៉ាតុង និងចម្ងាយការប្រណាំងផ្សេងទៀត រួមទាំងប៉ុន្តែមិនកំណត់ចំពោះ៖ ការធ្លាក់

ការប៉ះទង្គិចជាមួយអ្នកចូលរួមផ្សេងទៀត ឥទ្ធិពលអាកាសធាតុ ចរាចរណ៍ និងស្ថានភាពផ្លូវ រាប់ចាប់ពីរបួសស្រាល រហូតដល់គ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់។

អត្តពលិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះសុវត្ថិភាព និងសុខភាពរបស់ពួកគេពេញមួយការប្រកួត ហើយយល់ព្រមឱ្យអ្នករៀបចំគ្មានគ្រោះថ្នាក់។

8.6. អ្នករៀបចំនឹងទទួលបន្ទុកសាធារណៈ

និងការធានារ៉ាប់រងផ្ទាល់ខ្លួនសម្រាប់អត្តពលិកដែលចូលរួម។

ដើម្បីធានាបាននូវការធានារ៉ាប់រង អត្តពលិកត្រូវតែផ្តល់ព័ត៌មានផ្ទាល់ខ្លួនពេញលេញ និងត្រឹមត្រូវ (ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណ) ដូចដែលបានចុះឈ្មោះ។

ព័ត៌មានមិនពេញលេញ ឬមិនត្រឹមត្រូវអាចផ្តាច់អ្នករៀបចំ និងក្រុមហ៊ុនធានារ៉ាប់រងពីការទទួលខុសត្រូវ។

8.7. អត្តពលិកមានទំនួលខុសត្រូវក្នុងការស្គាល់ខ្លួនឯងជាមួយនឹងវត្តប្រណាំងមុនថ្ងៃប្រណាំង ផ្លូវការ

ហើយទទួលខុសត្រូវទាំងស្រុងចំពោះការដឹកនាំខុសដែលនាំទៅដល់លទ្ធផលមិនពេញលេញ ឬមិនទទួលស្គាល់។

8.8. លេខ BIB

8.8.1. ឈ្មោះនៅលើ BIB ត្រូវតែផ្គូផ្គងឈ្មោះនៅលើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អត្តពលិក នៅពេលចុះឈ្មោះ.

8.8.2. អត្តពលិកត្រូវពាក់ BIB (ចេញមុនថ្ងៃប្រណាំង) ពេញមួយព្រឹត្តិការណ៍។ រាល់ការដោះដូរ ការលក់ ការផ្តល់អំណោយ ឬការផ្ទេរ BIB

ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នករៀបចំនឹងត្រូវចាត់ទុកថាជាការបំពាន។ អ្នករៀបចំមានសិទ្ធិដកសិទ្ធិ

និងមិនទទួលស្គាល់លទ្ធផលសម្រាប់ភាពខុសគ្នាណាមួយជាមួយបញ្ជីដែលបានចុះឈ្មោះ.

8.8.3. BIB ត្រូវតែភ្ជាប់ទៅនឹងផ្នែកខាងមុខនៃអាររបស់អត្តពលិក។

ការដាក់នៅកន្លែងផ្សេងទៀតនឹងមិនត្រូវបានទទួលយកទេ

ហើយនឹងត្រូវបានចាត់ទុកថាជាការរំលោភលើច្បាប់នៃព្រឹត្តិការណ៍។

អ្នករៀបចំអាចដកសិទ្ធិអត្តពលិក ហើយមិនទទួលស្គាល់លទ្ធផល.

8.8.4. អត្តពលិកមិនត្រូវកាត់ បត់ ឬធ្វើឱ្យខូច BIB តាមមធ្យោបាយណាមួយឡើយ។ BIB

ត្រូវតែអាចមើលឃើញយ៉ាងច្បាស់ពេញព្រឹត្តិការណ៍.

8.8.5 អត្តពលិកមិនត្រូវដកបន្ទះឈើបំណាច់ពេលវេលាដែលភ្ជាប់ទៅខាងក្រោយ BIB ឡើយ។

8.8.6. អត្តពលិកត្រូវតែបំពេញនៅខាងក្រោយ BIB ជាមួយនឹងឈ្មោះ លេខទូរស័ព្ទ

និងព័ត៌មានទំនាក់ទំនងបន្ទាន់.

8.8.7. BIB មិនអាចទិញ លក់

ឬផ្ទេរចេញក្រៅរយៈពេលដែលបានកំណត់ដោយអ្នករៀបចំនោះទេ។ រាល់ការផ្ទេរ ការលក់

ឬការផ្តល់អំណោយរបស់ BIB

ដែលគ្មានការអនុញ្ញាតត្រូវបានចាត់ទុកថាជាការរំលោភលើច្បាប់ព្រឹត្តិការណ៍.

8.9. វត្តផ្ទាល់ខ្លួន

អត្តពលិកគួរតែទុករបស់ផ្ទាល់ខ្លួននៅក្នុងកាបូប ឬកាបូបស្តាយដែលមានស្លាកលេខ BIB

របស់ពួកគេ ហើយមិនគួរទុករបស់មានតម្លៃនៅក្នុងកាបូប កាបូបស្តាយ

ឬនៅបញ្ជីពិនិត្យចូលរបស់អ្នករៀបចំនោះទេ។

8.10. អ្នករៀបចំមិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលបណ្តាលមកពី:

ជំងឺឬគ្រោះថ្នាក់ (រួមទាំងការព្យាបាលបន្ទាន់); ការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន;

ការពន្យារពេលដោយសារការលំបាក ឬបញ្ហាដឹកជញ្ជូនសាធារណៈ ឬស្ថានភាពផ្លូវ.

8.11. វេជ្ជសាស្ត្រ

អ្នករៀបចំនឹងផ្តល់ជំនួយដំបូង ឬការថែទាំវេជ្ជសាស្ត្រប្រកបដោយវិជ្ជាជីវៈសម្រាប់ការរងរបួស

ជំងឺ ឬគ្រោះថ្នាក់ណាមួយ

ហើយនឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលនៅជិតបំផុតប្រសិនបើចាំបាច់។

អត្តពលិកត្រូវទទួលខុសត្រូវចំពោះថ្លៃព្យាបាលដែលពាក់ព័ន្ធទាំងអស់។

9. សកម្មភាពហាមឃាត់

អ្នករៀបចំមានសិទ្ធិដកសិទ្ធិ និង/ឬរារាំងអត្តពលិកមិនឱ្យបន្តការប្រណាំង

ប្រសិនបើពួកគេបំពានច្បាប់ខាងក្រោម:

9.1. អត្តពលិកមិនអាចប្រើឧបករណ៍កង់ណាមួយពេលកំពុងរត់ (ឧ. ក្តារស្តី រទេះរុញ

ស្បែកជើងវិល កង់ ម៉ូតូ)។

9.2. អត្តពលិកមិនអាចប្រើសារធាតុហាមឃាត់ណាមួយដែលចុះបញ្ជីដោយទីភ្នាក់ងារប្រឆាំង

សារធាតុញៀនពិភពលោក (WADA)។ ការប្រើប្រាស់សារធាតុរំញោច ថ្នាំ

ឬសារធាតុដែលបង្កើនប្រសិទ្ធភាពត្រូវបានហាមឃាត់។

9.3. អត្តពលិកមិនត្រូវបានអនុញ្ញាតឱ្យទទួលបានជំនួយលើសពីការផ្តល់ឱ្យដោយអ្នករៀបចំ (ឧ. ទឹក, អាហារូបត្ថម្ភ, pacers) ។

9.4. អត្តពលិកត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះវគ្គប្រណាំងដែលបានកំណត់។ ការចាកចេញពីវគ្គបណ្តុះបណ្តាលដោយគ្មានការអនុញ្ញាតពីមន្ត្រីប្រណាំងនឹងត្រូវចាត់ទុកថា ជាការបំពាន ហើយអាចបណ្តាលឱ្យមានការដកសិទ្ធិ។ ការកាត់វគ្គ ("កាត់ខ្លី") អាចត្រូវបានរកឃើញដោយមន្ត្រី ឬឧបករណ៍ឃ្នាំមើល ហើយការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើអ្នករៀបចំ។

9.5. អត្តពលិកត្រូវតែឆ្លងកាត់កន្លែងចាប់ផ្តើម កម្រាលកំណត់ម៉ោងនៅតាមបណ្តោយវគ្គសិក្សា និងកម្រាលព្រំ។ ការខកខានមិនបានឆ្លងកាត់កំរាលកំនត់ពេលវេលាអេឡិចត្រូនិចទាំងអស់នឹងបណ្តាលឱ្យមិនត្រូវបានទទួលស្គាល់ថាបានបញ្ចប់ការប្រណាំង។

9.6. អត្តពលិកត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពរំខាន ញុះញង់ ឬហិង្សា បំផ្លាញ ឬធ្វើឱ្យប៉ះពាល់ដល់ព្រឹត្តិការណ៍។

9.7. អត្តពលិកមិនអាចនាំយកវត្ថុមិនសមរម្យ ឬអាវុធនៅចូលរួមព្រឹត្តិការណ៍ដែលអាចបង្កគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។

9.8. អត្តពលិកមិនអាចចែកចាយសម្ភារៈដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬដែលបំពានគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ឬបទដ្ឋានវប្បធម៌នោះទេ។

9.9. អត្តពលិកមិនត្រូវស្លៀកសម្លៀកបំពាក់ដែលប្រមាថ ផ្ទុយនឹងទំនៀមទម្លាប់វៀតណាម ឬមានសារប្រឆាំងរដ្ឋាភិបាល។ ពួកគេមិនត្រូវរត់ដោយបិទមុខទាំងស្រុងនោះទេ។

9.10. ព្រឹត្តិការណ៍នេះមិនត្រូវប្រើសម្រាប់គោលបំណងមិនមែនកីឡា ដូចជាការផ្សាយពាណិជ្ជកម្មសម្ងាត់ ឬការយោធនាយោបាយឡើយ។

9.11. អត្តពលិកមិនអាចបង្ហាញសម្ភារៈដែលមានខ្លឹមសាររើសបំបែកដែលអាចប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសដទៃទៀត។

9.12. អត្តពលិកមិនត្រូវបំពានច្បាប់ចរាចរណ៍នៅលើទីលានប្រណាំងឡើយ។ អ្នកបំពាននឹងត្រូវទទួលខុសត្រូវទាំងស្រុងក្រោមច្បាប់វៀតណាម ហើយត្រូវផ្តល់សំណងដល់អ្នករៀបចំសម្រាប់ការខូចខាតណាមួយដែលបានកើតឡើង។

9.13. អត្តពលិកបរទេសមានទំនួលខុសត្រូវក្នុងការប្រកាសពីគោលបំណងរបស់ពួកគេក្នុងការចូលប្រទេសវៀតណាមនៅពេលដាក់ពាក្យសុំទិដ្ឋាការ និងពេលចូល។ ពួកគេក៏ត្រូវតែផ្តល់ឱ្យអ្នករៀបចំនូវអាសយដ្ឋានសណ្ឋាគាររបស់ពួកគេនៅទីក្រុងហាណូយក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។

9.14. អត្តពលិកត្រូវតែជៀសវាងសកម្មភាពដែលអាចពន្យារពេល ឬប៉ះពាល់ដល់ការប្រណាំង ដូចជាការលោត ផ្លាស់ប្តូរសម្លៀកបំពាក់ ការលេងឧបករណ៍តន្ត្រី ការរៃអង្កាសប្រាក់ ឬការស្វែងរកប័ណ្ណសម្គាល់។ ពួកគេមិនត្រូវរារាំងការប្រណាំងដោយការខកខានមិនបានធ្វើតាមការណែនាំរបស់អ្នករៀបចំ ឬប្រើប្រាស់បន្ទប់ទឹកដែលមិនបានកំណត់។

10. ការពន្យារពេល ការលុបចោល និងការបង្ខំ

10.1. នៅក្នុងព្រឹត្តិការណ៍នៃការលុបចោល ឬការពន្យារពេលការប្រណាំង ថ្លៃចុះឈ្មោះនឹងមិនត្រូវបានប្រគល់ជូនអ្នកចុះឈ្មោះឡើយ។

10.2. នៅពេលដែលការចុះឈ្មោះ និងការទូទាត់ត្រូវបានបញ្ចប់ អត្តពលិកមិនអាចស្នើសុំការបង្វិលសងសម្រាប់ថ្លៃសេវាពាក់ព័ន្ធនាមួយដោយហេតុផលណាមួយឡើយ។

10.3. ក្នុងករណីមានអាកាសធាតុមិនល្អ ឬស្ថានភាពគ្រោះមហន្តរាយផ្សេងៗដែលប្តូរពីការគ្រប់គ្រងរបស់អ្នករៀបចំ អ្នករៀបចំនឹងជូនដំណឹងដល់អ្នកចូលរួមអំពីមូលហេតុ និងពេលវេលានៃព្រឹត្តិការណ៍បែបនេះ មុនពេលការប្រណាំង។ អ្នករៀបចំអាចប្រកាសពីការពន្យារពេល ហើយនឹងជូនដំណឹងដល់អ្នកចូលរួមអំពីកាលបរិច្ឆេទដែលបានកំណត់ឡើងវិញ។

11. រក្សាសិទ្ធិ និងសិទ្ធិប្រើប្រាស់

ការរក្សាសិទ្ធិសម្រាប់រាល់អត្ថបទ ការថតសំឡេង រូបភាព វីដេអូ និងទិន្នន័យដែលទាក់ទងនឹងការប្រណាំង ក៏ដូចជាសិទ្ធិប្រើប្រាស់ព័ត៌មានទាំងនោះនៅលើគេហទំព័រផ្លូវការ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញផ្សព្វផ្សាយផ្សេងទៀតសម្រាប់គោលបំណងទីផ្សារ និងផ្សព្វផ្សាយ ជាកម្មសិទ្ធិរបស់ គណៈកម្មាធិការរៀបចំ (OC) ។ ការរក្សាសិទ្ធិនេះរួមបញ្ចូល ប៉ុន្តែមិនកំណត់ចំពោះឈ្មោះ រ៉យ អាសយដ្ឋានរបស់អ្នកចូលរួម (រួមទាំងស្រុកកំណើត ខេត្ត និងទីក្រុង) ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទទាក់ទងនឹងព្រឹត្តិការណ៍នេះ.

12. ច្បាប់ និងទម្រង់ប្រកួតប្រជែង

បញ្ហាទាំងអស់ទាក់ទងនឹងច្បាប់ និងទម្រង់នៃការប្រកួតនឹងត្រូវគ្រប់គ្រងដោយបទប្បញ្ញត្តិដែលមានចែងក្នុងគោលការណ៍ ណែនាំផ្លូវការនៃការប្រណាំង និងច្បាប់ប្រកួតប្រជែងអត្តពលិកបច្ចុប្បន្ន។

13. ការអនុវត្ត និងការអនុវត្ត

13.1. ដើម្បីធានាសុវត្ថិភាពនៃការប្រណាំង OC និងអនុវត្តបទប្បញ្ញត្តិទាំងនេះពេញមួយព្រឹត្តិការណ៍សម្រាប់អ្នកចូលរួមទាំងអស់។

បុគ្គលដែលមិនគោរពតាមបទប្បញ្ញត្តិទាំងនេះ នឹងត្រូវចាត់ទុកថាមិនមានសិទ្ធិចូលរួម។

13.2. ក្នុងករណីមានការប្តឹងតវ៉ា ឬការត្អូញត្អែរណាមួយទាក់ទងនឹងលក្ខខណ្ឌនៃការចូលរួម ការសម្តែងរបស់អត្តពលិក ឬលទ្ធផលនៃការប្រណាំង ការសម្រេចចិត្តចុងក្រោយនឹងសម្រាកជាមួយ OC ។

13.3. OC រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរវគ្គប្រណាំងប្រសិនបើចាំបាច់។ រាល់ការផ្លាស់ប្តូរផ្លូវ ប្រសិនបើអាចអនុវត្តបាន នឹងត្រូវបានទាក់ទងទៅអ្នកចូលរួម និងភាគីពាក់ព័ន្ធភ្លាមៗ។ ការកែសម្រួលលក្ខខណ្ឌនៃការចូលរួមក៏អាចត្រូវបានធ្វើឡើងក្នុងគ្រាអាសន្នដោយមិនចាំបាច់ជូនដំណឹងជាមុន។

13.4 មានតែសហព័ន្ធអត្តពលិកវៀតណាមប៉ុណ្ណោះដែលមានសិទ្ធិធ្វើវិសោធនកម្ម ឬបន្ថែមបទប្បញ្ញត្តិទាំងនេះ.